

ស្រុក _____ (ក្រុង) _____
លិខិតស្នើសុំគ្រូចិត្ត និងសេចក្តីជូនដំណឹងព្រមនឹងការពន្យល់នៃ
ការចាក់វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយ

ឪពុកម្តាយសិស្សជាទីគោរព៖

សាលាយើងខ្ញុំនឹងសហការជាមួយនិងក្រុមវេជ្ជសាស្ត្រចុះកិច្ចសន្យាជាមួយមន្ទីរសុខាភិបាលខេត្ត(ក្រុង)យើង ក្រុមវិជ្ជបណ្ឌិតផ្តល់ការចាក់វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយសម្រាប់កូនរបស់លោកអ្នកនៅថ្ងៃ _____ ខែ _____ ឆ្នាំ២០២២។ ជាពិសេសសាលាយើងខ្ញុំសូមជូនដំណឹងហើយស្នើសុំការយល់ព្រមរបស់លោកអ្នកសូមអានព័ត៌មានខាងក្រោមរួចហើយសរសេររំពេញលិខិតស្នើសុំគ្រូចិត្តចាក់វ៉ាក់សាំង បន្ទាប់មកឱ្យកូននាំយកទៅប្រគល់ជូនសាលាវិញសូមអរគុណចំពោះការគាំទ្រនិងសហការរបស់លោកអ្នក!

«តើអ្វីទៅហៅថាជម្ងឺគ្រុនផ្តាសាយ»

ជម្ងឺគ្រុនផ្តាសាយជាជម្ងឺកើតមកពី [ដោយវីរុសគ្រុនផ្តាសាយ] នាំឱ្យមានក្នុងផ្លូវដង្ហើមធ្ងន់ធ្ងរដែលបណ្តាលមកពីវាមានភាពខុសពីជម្ងឺផ្តាសាយធម្មតា តាមធម្មតាមានរោគសញ្ញាច្បាស់ជាង ហើយអំឡុងពេលក៏យូរវែងជាង។ រោគសញ្ញាទូទៅរួមមានដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ នឿយហត់ ហៀរសំបោរ ឈឺបំពង់ក និងក្អកជាដើម ជួនកាលនឹងបណ្តាលឱ្យហាកជម្ងឺនឹងអាចបណ្តាលឱ្យស្លាប់។ ហាកជម្ងឺដែលធ្លាប់ជួបដូចជាជម្ងឺរលាកសួត ជម្ងឺផ្សេងទៀតដូចជារលាកត្រចៀកកណ្តាល ជម្ងឺរលាករន្ធច្រមុះ រលាកខួរក្បាល ជម្ងឺខួរក្បាល រលាកទងបេះដូង រោគសញ្ញានិងពន្លឺរស្មី និងជម្ងឺវ៉ែនិងជម្ងឺឆ្លងធ្ងន់ធ្ងរផ្សេងៗទៀត។

«តើជម្ងឺគ្រុនផ្តាសាយឆ្លងតាមរបៀបអ្វី»

ជម្ងឺគ្រុនផ្តាសាយបណ្តាលមកពីក្អក កណ្តាលមានវីរុសឆ្លងមេរោគដល់មនុស្សជុំវិញ ហើយក៏មានលទ្ធភាពឆ្លងតាមរយៈការប៉ះមាត់និងច្រមុះរបស់ខ្លួនបន្ទាប់ពីបានប៉ះពាល់នឹងមេរោគគ្រុនផ្តាសាយនៅលើផ្ទៃនៃវត្ថុដែលមានផ្ទុកវីរុស។ មុនពេលថ្ងៃនឹងកើតជម្ងឺ ឬក្រោយពេលកើតជម្ងឺ៣-៧ថ្ងៃ អ្នកមានជម្ងឺគ្រុនផ្តាសាយក៏មានលទ្ធភាពឆ្លងជម្ងឺដល់អ្នកផ្សេងទៀត ចំពោះក្មេងៗ អំឡុងឆ្លងជម្ងឺកាន់តែយូរ។

《សារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយសំរាប់សិស្ស》

យោងតាមការសិក្សាស្រាវជ្រាវបានរកឃើញថា
សិស្សានុសិស្សងាយឆ្លងមេរោគគ្រុនផ្តាសាយណាស់ ជាទូទៅ

សិស្សជាអ្នកកើតជម្ងឺមុនគេនៅរដូវឆ្លងជម្ងឺ
ម្យ៉ាងទៀតមេរោគដែលរាលដាលដោយសិស្សមានកម្លាំងឆ្លងខ្ពស់ជាង
ហើយពេលឆ្លងយូរជាង ដូច្នោះ

សិស្សទាំងឡាយគឺជាអ្នករាលដាលមេរោគគ្រុនផ្តាសាយសំខាន់ៗ។
ការចាក់វ៉ាក់សាំងជម្ងឺគ្រុនផ្តាសាយសំរាប់សិស្ស
មិនត្រឹមតែមានប្រសិទ្ធភាពកាត់បន្ថយអត្រាឆ្លងជម្ងឺគ្រុនផ្តាសាយរបស់សិស្ស
បន្ថយការចំណាយលើថ្លៃពេទ្យ ថែមទាំងអាចកាត់បន្ថយការរាលដាលនៃវីរុស
ហើយការពារក្រុមមានគ្រោះថ្នាក់ដោយប្រយោល ដូចជាចាស់និងក្មេងៗ
ដើម្បីកាត់បន្ថយផលវិបាកយ៉ាងធ្ងន់ធ្ងរដែល បណ្តាលមកពីគេឆ្លងជម្ងឺ។

《សមាសធាតុនៃវ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយក្នុងឆ្នាំនេះ》

វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយជាវ៉ាក់សាំងអសកម្មមួយប្រភេទ
តាមសំណើរបស់អង្គការសុខភាពពិភពលោក
រដ្ឋាភិបាលបានទិញវ៉ាក់សាំង៤ប្រភេទដូចជាបណ្តាប្រទេសលើសកលលោក
ក្នុងវ៉ាក់សាំងនេះមានធាតុផ្សំវីរុសអសមក្ខ ៤ ប្រភេទ គឺប្រភេទ A ២មុខ(H1N1 និង
H3N2) និងប្រភេទB ១មុខ។ សមាសធាតុ

នៃវ៉ាក់សាំងនីមួយៗបណ្តុះបណ្តាលដោយស៊ីតអំប្រើយ៉ុងមានដែលប្រើប្រាស់នៅ
ឆ្នាំ(២០២២)នេះមាន៖ A/Victoria/2570/2019(H1N1)pdm09-like virus ; A/Darwin/
9/2021 (H3N2)-like virus ; B/Austria/1359417/2021 (B/Victoria lineage)-like virus ;
B/Phuket/3073/2013 (B/Yamagata lineage)-like virus ។

សមាសធាតុនៃវ៉ាក់សាំងនីមួយៗដែលបណ្តុះបណ្តាលដោយកោសិកាមាន៖A/Wi
sconsin/588/2019 (H1N1) pdm09-like virus ; A/Darwin/6/2021 (H3N2)-like virus ;
B/Austria/1359417/2021 (B/Victoria lineage)-like virus ; B/Phuket/3073/2013
(B/Yamagata lineage)-like virus ។

《បរិមាណចាក់វ៉ាក់សាំង រយៈពេលចាក់វ៉ាក់សាំងនិងរបៀបបង់ថ្លៃ》

ចំពោះសិស្ស ត្រូវចាក់វ៉ាក់សាំង០,៥មីលីលីត្រក្នុងម្តង។ ម្យ៉ាងទៀត
ចំពោះកុមារមានអាយុតិចជាង(ស្មើនឹង) ៩ឆ្នាំ ប្រសិនបើចាក់វ៉ាក់សាំងជាលើកដំបូង
គួរតែចាក់ ២ដូស និង ការចាក់២ដូសនេះ ត្រូវចាំរយៈពេលជាង ៤សប្តាហ៍
រួចចាក់ បើសិនធ្លាប់ចាក់វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយ(មិនថា១ដូសឬ២ដូស)
នៅឆ្នាំនេះចាក់១ដូសក៏បាន។ ចំពោះកុមារមានអាយុលើសពី៩ឆ្នាំ
មិនថាកន្លងមកធ្លាប់ចាក់វ៉ាក់សាំងឬទេ សុទ្ធតែត្រូវចាក់១ដូសប៉ុណ្ណោះ។
ដោយសារវីរុសគ្រុនផ្តាសាយរាល់

ឆ្នាំមិនដូចគ្នាទេ ដូច្នោះ អ្នកពេញលក្ខណៈចាក់វ៉ាក់សាំង ត្រូវតែចាក់វ៉ាក់សាំងជាថ្មី រៀងរាល់ឆ្នាំ។ ក្រោយពីចាក់វ៉ាក់សាំងរួច យ៉ាងហោចណាស់រងចាំប្រហែល២ សប្តាហ៍ទើបមានសក្តិសិទ្ធិការពារ ហើយឥទ្ធិពលការពារមានរយៈពេលក្នុង១ឆ្នាំ។

យើងអាចចាក់វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយជាមួយវ៉ាក់សាំងផ្សេងទៀត ក្នុងពេលជាមួយគ្នា នៅចំណែកខុសពីគ្នាលើដងខ្លួន ឬចាក់វ៉ាក់សាំងរងចាំចន្លោះពេលខ្លះ។

អាចសមម្តាល់វ៉ាក់សាំងចាក់ឆ្នាំនេះផលិតដោយក្រុមហ៊ុន ទូទូលខុសត្រូវមានកំរិត ភាគហ៊ុន បច្ចេកវិជ្ជា ក្នុងក្លាង ប្រទេសចិន ក្រុមហ៊ុន Sanofi Pasteur ប្រទេសបារាំងនិងក្រុមហ៊ុន Seqirus ប្រទេសអាណ្លឺម៉ង់ វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនទាំង៣នេះមានប្រសិទ្ធិភាពនិងសុវត្ថិភាពតាម កំណត់ចុះបញ្ជីត្រួតពិនិត្យនៃនាយកដ្ឋានគ្រប់គ្រងអាហារនិងថ្នាំនៃក្រសួងសុខា ភិបាលនិងសុខុមាលភាពអនាម័យប្រទេសចិន

ហើយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់/នាំចូល និងផ្គត់ផ្គង់តាមលំដាប់ដែលវ៉ាក់សាំងត្រូវជញ្ជូនដល់ឃ្លាំង។

ពេលចាក់វ៉ាក់សាំងសំរាប់សិស្សទាំងឡាយក្នុងសាលាជាសមូហភាព នឹងចាក់វ៉ាក់សាំងដូសដោយប្រើប្រាក់រដ្ឋ ហើយមិនបាច់ចំណាយប្រាក់អ្វីទេ ប៉ុន្តែចំពោះអ្នកណាមិនអាចទទួលការចាក់វ៉ាក់សាំងនៅថ្ងៃបានកំណត់ នោះត្រូវយកលិខិតជូនដំណឹងផ្តល់ដោយសាលា ទៅមន្ទីរពេទ្យចាក់វ៉ាក់សាំង ហើយបង់ថ្លៃព្យាបាលពាក់ព័ន្ធ។

ក្នុងករណីជាសិស្សចូលបឋមសិក្សាក្រោមថ្នាក់ទី២ ហើយចាក់វ៉ាក់សាំងលើកដំបូងក្រោយពីកើតមក បើសិនចង់ ម្តងទៀត អាចទៅមន្ទីរពេទ្យចាក់ហើយត្រូវបង់បង់ថ្លៃដោយខ្លួនឯង ចាក់ដូសទី២បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១ នៅសាលាយ៉ាងហោចណាស់៤ សប្តាហ៍។

《សក្តិសិទ្ធិការពារនៃវ៉ាក់សាំង》

សក្តិសិទ្ធិការពារនៃវ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយប្រែប្រួលតាមអាយុឬ ស្ថានភាពរាងកាយ អត្រាសក្តិសិទ្ធិគឺ30-80%ជាមធ្យម ចំពោះមនុស្សពេញវ័យ លើសពី18ឆ្នាំ បានឆ្លងជម្ងឺគ្រុនផ្តាសាយហើយស្នាក់នៅមន្ទីរពេទ្យ មានសក្តិសិទ្ធិ ការពារប្រហែល41% ចំពោះមនុស្សឆ្លងជម្ងឺគ្រុនផ្តាសាយធ្ងន់ធ្ងរ បានស្នាក់នៅបន្ទប់ថែទាំជាពិសេស មានសក្តិសិទ្ធិការពារដល់ 82%។

ក្មេងៗមានអាយុលើសពី 6ខែដល់យុវជនមានអាយុតិចជាង18ឆ្នាំ ក្រោយពីចាក់វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយ មានសក្តិសិទ្ធិការពារស្មើនឹងមនុស្សពេញវ័យ។

《តំណាងនៅពេលទទួលវ៉ាក់សាំង》

I. ចំពោះអ្នកណាបានដឹងថាមានប្រតិកម្មទៅនឹងសមាសធាតុនៃវ៉ាក់សាំងនោះមិនត្រូវចាក់វ៉ាក់សាំងទេ។

II. ចំពោះអ្នកណាមានប្រតិកម្មអាក្រក់ធ្ងន់ធ្ងរ នៅពេលចាក់វ៉ាក់សាំងកាលពីមុននោះមិនត្រូវចាក់វ៉ាក់សាំងទេ។

《កំណត់សំគាល់នៅពេលទទួលវ៉ាក់សាំង》

I. អ្នកជម្ងឺក្តៅខ្លួន ឬកំពុងមានជម្ងឺធុនមធ្យម ធុនធ្ងន់ជាបន្ទាន់ គួររងចាំជម្ងឺជាស្បើយសិន រួចចាក់វ៉ាក់សាំងល្អជាង។

II. ទារកមិនទាន់គ្រប់៦ខែ ដោយសារគ្មានឯកសារអំពីឥទ្ធិពលចាក់វ៉ាក់សាំងនិងសុវត្ថិភាពនៅមន្ទីរពេទ្យ ដូច្នោះ មិនត្រូវចាក់វ៉ាក់សាំងទេ។

III. អ្នកណាកើតរោគសញ្ញា Guillain-Barré (GBS) ក្រោយពីចាក់វ៉ាក់សាំងនេះក្នុងអំឡុងពេល៦អាទិត្យ សូមរកគ្រូពេទ្យវាយតម្លៃសិន។

IV. អ្នកណាមានប្រតិកម្មចំពោះប្រតេអ៊ីនក្នុងស៊ីតអាចចាក់វ៉ាក់សាំងដោយបុគ្គលិកពេទ្យដែលពេញលក្ខណៈសម្បត្តិ ហើយធ្លាប់ដោះស្រាយរោគសញ្ញាប្រតិកម្មក្រោយពីចាក់វ៉ាក់សាំង ត្រូវអង្កេតមើលក្នុងរយៈពេល៣០នាទី រងចាំគ្មានរោគសញ្ញាមិនស្រួល ទើបអាចចេញទៅ។

V. អ្នកដទៃទៀតដែលគ្រូពេទ្យវាយតម្លៃថា មិនគួរចាក់វ៉ាក់សាំង គឺមិនត្រូវចាក់វ៉ាក់សាំងទេ។

《ប្រតិកម្មសន្លប់ពេលចាក់ម្តងទៅពេលកុមារទទួលវ៉ាក់សាំង》

ការសន្លប់ពេលចាក់ម្តងតែងតែបណ្តាលមកពីសម្ពាធនិងអារម្មណ៍ភិតភ័យក្នុងចិត្តចំពោះការចាក់ម្តង ហើយក្លាយទៅជារោគសញ្ញារាងកាយ ដូចជាវិលមុខនិងចង្ហោរភាគច្រើនកើតនៅពេលមានកុមារជាច្រើនទទួលចាក់វ៉ាក់សាំងជាមួយគ្នា។ នៅពេលចាក់វ៉ាក់សាំងសំរាប់មនុស្សជាច្រើន ជួនកាលនឹងកើតបាតុភូតដែលមានមនុស្សសន្លប់ជាច្រើននេះហៅថារោគផ្លូវចិត្តជាសមូហភាព។

ប្រតិកម្មសន្លប់ពេលចាក់ម្តងគ្មានទំនាក់ទំនងជាមួយនឹងសុវត្ថិភាពវ៉ាក់សាំងទេ ហើយមិនដែលបង្កជម្ងឺបន្សល់អ្វីចំពោះសុខភាពរាងកាយទេ។

យើងស្នើថា មុននឹងចាក់វ៉ាក់សាំង អ្នកទទួលចាក់វ៉ាក់សាំងកុំទុកពោះឃ្លានយូរពេកនិងចៀសវាងករណីខ្វះទឹក ពេលរង់ចាំចាក់ថ្នាំកុំយូរពេក អាចបន្ធូរអារម្មណ៍ដោយតន្ត្រី

ខ្សែភាពយន្តឬនិយាយលេង កាលណាទទួលបានព័ត៌មានសំខាន់ អង្គុយលើកៅអី។
ម្យ៉ាងទៀត ក្រោយពីចាក់វ៉ាក់សាំង ត្រូវអង្គុយឬដេកសំរាកក្នុងរយៈពេល៣០នាទី
ដើម្បីជៀសវាងធ្លាក់ចុះនាំឱ្យរមួសដោយសារសន្លប់។

ក្នុងករណីកើតសន្លប់ពេលចាក់មូល
ស្នើអ្នកទៅកន្លែងសំរាកៗមួយភ្លែតសិនតាមរបៀបអង្គុយឬដេកអោយរាប
ហើយបន្តរទឹកចិត្តតែងតឹង
ហើយជូនដំណឹងឱ្យគ្រូពេទ្យ(បើនៅសាលារៀនត្រូវជូនដំណឹងឱ្យគ្រូបង្រៀននិង
គ្រូពេទ្យ)។ បើសិននៅមានបាតុភូតសន្លប់ ត្រូវតែបញ្ជូនទៅមន្ទីរពេទ្យព្យាបាល។
《សុវត្ថិភាពនិងផលប៉ះពាល់》

វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយ ជាវ៉ាក់សាំងអសកម្មផលិតដោយវិទ្យុសង្វាប
ដូច្នេះយើងទទួលបានវ៉ាក់សាំងនេះរួច ក៏មិនកើតជម្ងឺគ្រុនផ្តាសាយ។
ក្រោយពីទទួលបានវ៉ាក់សាំង មានលទ្ធភាពបណ្តាលឱ្យចំណែកចាក់ថ្នាំឈឺចាប់
ហើម មនុស្សភាគតិចនឹងមានប្រតិកម្មលើរាងកាយទាំងស្រុង ដូចជាក្តៅខ្លួន
ឈឺក្បាល ឈឺសាច់ដុំ ចង្កោរ ស្បែករមាស់ ជ្រើវង់ឬសញ្ញាក្រហមជាដើម
តាមធម្មតា ក្រោយពីកើតរោគសញ្ញា១ដល់២ថ្ងៃក៏ជាសះស្បើយហើយ។

ដូចជាថ្នាំផ្សេងទៀត ពិតមែនតែមានករណីភាគតិចតូច
តែវ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយក៏មានលទ្ធភាពបង្កើតផលប៉ះពាល់ធ្ងន់ធ្ងរដែរ
ដូចជាកើតប្រតិកម្មភ្លាម រហូតដល់កើតសន្លប់(រោគសញ្ញារួមទាំងពិបាកដកដង្ហើម
សម្លេងរអិល ជម្ងឺហឺត ភ្នែកឬហើមបបូរមាត់ វិលមុខ
ចង្វាក់បេះដូងលោតលឿន។ល។) ប្រសិនបើជាអកុសល

រោគសញ្ញាទាំងនេះនឹងកើតឡើងក្នុងរយៈពេលពីរឬបីនាទីទៅពីរឬបីម៉ោងបន្ទាប់
ពីចាក់វ៉ាក់សាំង។ ហើយមានផលប៉ះពាល់ផ្សេងទៀតបានរបាយការណ៍

រួមទាំងរោគសញ្ញាប្រព័ន្ធត្រសែប្រសាទ(ដូចជា: រលាកប្រសាទដៃ
ពិការប្រសាទមុខ កន្ត្រាក់ដោយកំដៅខ្ពស់ ពិការប្រសាទ ស៊ីម៉េទ្រី
ដូចជារោគសញ្ញាGuillain-Barréជាដើម)

និងរោគសញ្ញានៅប្រព័ន្ធឈាម(ដូចជាThrombocytopeniaបណ្តោះអាសន្ន
គឺលើស្បែកមានចំណុចពណ៌ស្វាយឬចំណុចឈាម
កាលណាហូរឈាមពិបាកឃាត់ឈាមជាដើម)។

ក្រៅពីវ៉ាក់សាំងបង្ការជម្ងឺផ្តាសាយជ្រកនៅឆ្នាំ១៩៧៦
វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្តាសាយប្រភេទថ្មី H1N1នៅឆ្នាំ២០០៩

និងវ៉ាក់សាំងបង្ការជម្ងឺផ្តាសាយប្រើនៅរដូវខ្លះ
ត្រូវអ្នកវេជ្ជសាស្ត្រខាងជម្ងឺឆ្លងបានស្រាវជ្រាវបញ្ជាក់ថា
មានទំនាក់ទំនងជាមួយនឹងរោគសញ្ញាGuillain-Barré
ករណីផ្សេងទៀតគ្មានស្ថិតិអាចបញ្ជាក់ថាមានទំនាក់ទំនងជាមួយនឹងការចាក់វ៉ាក់

សំរាប់បង្ការជម្ងឺផ្កាសាយទេ។

ម្យ៉ាងទៀត

លក្ខណៈស្រាវជ្រាវធរមាននិងរបាយការណ៍អង្គការសុខភាពពិភពលោកបានបង្ហាញថា

ស្ត្រីមានផ្ទៃពោះដែលទទួលបានវ៉ាក់សាំងអសកម្មក្នុងអំឡុងពេលមានផ្ទៃពោះមិនដែលបន្ថែមគ្រោះថ្នាក់ដល់ការមានផ្ទៃពោះនិងទារកទេ។

វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្កាសាយដែលបានទិញនៅឆ្នាំនេះសុទ្ធតែគ្មានធាតុ Thiomersalate ទេ។

មជ្ឈមណ្ឌលសុខភាព យកចិត្តទុកដាក់ចំពោះលោកអ្នក

【លិខិតស្នើសុំចិត្តទទួលចាក់វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្កាសាយ】

ខ្ញុំបានអានហើយយល់ដឹងព័ត៌មានអំពីវ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្កាសាយរួចហើយបញ្ជាក់ថាកូនរបស់ខ្ញុំគ្មានតំណាមនៅពេលទទួលវ៉ាក់សាំងដូចខាងលើនេះ

ហើយសម្រេចថា កូនរបស់ខ្ញុំ លេខ _____ ថ្នាក់ _____ ឆ្នាំ _____
(ថ្ងៃកំណើតថ្ងៃ _____ ខែ _____ ឆ្នាំ _____ ភេទ៖ ប្រុស ស្រី)

យល់ព្រមទទួលចាក់វ៉ាក់សាំង

មិនយល់ព្រមទទួលចាក់វ៉ាក់សាំង មូលហេតុ ៖ _____

ហត្ថលេខារបស់ឪពុកម្តាយ ៖ _____

(សូមចុះហត្ថលេខាដោយនាមត្រកូលនិងនាមខ្លួនជាភាសាចិន) កាលបរិច្ឆេទ ៖
ថ្ងៃ _____ ខែ _____ ឆ្នាំ _____

ព័ត៌មានអំពីការចាក់វ៉ាក់សាំងបង្ការជម្ងឺគ្រុនផ្កាសាយនិងវិធានការបង្ការពាក់ព័ន្ធសូមមើលវេបសាយរបស់នាយកដ្ឋានគ្រប់គ្រងជម្ងឺ(<http://www.cdc.gov.tw>) ឬហៅទូរស័ព្ទពិសេសលេខ 1922 ដែលឥតបង់ថ្លៃសំរាប់ប្រជាជនរាយការណ៍ជម្ងឺនិងពិគ្រោះយោបល់។